


របៀបផ្ទេរប្រាក់រវាងធនាគារផ្សេងតាមរយៈ: Fast Payment (គណនីឯកត្តជន)

- 1 ចុច ➡ “Local Fund Transfer”
- 2 បន្ទាប់ចុច ➡ “Transfer to Other Bank via Fast Payment”



1 Select your account: ជ្រើសរើសគណនីផ្ទេរប្រាក់ចេញ

2 Beneficiary Details:

- Beneficiary Bank: ជ្រើសរើសធនាគារទទួលផល
- To Account NO.: បញ្ចូលលេខគណនីអ្នកទទួល
- To Account Name: បំពេញឈ្មោះគណនីអ្នកទទួល

3 Transaction Details:

- Transfer Amount: បំពេញចំនួនទឹកប្រាក់ផ្ទេរជាប្រាក់រៀល
- Fee By: កំណត់ថ្លៃសេវាគិតពីអ្នកផ្ទេរប្រាក់ ឬអ្នកទទួលប្រាក់
- Transfer Type: ជ្រើសរើសប្រភេទនៃការទូទាត់
- Purpose: ជ្រើសរើស/បំពេញ គោលបំណង

4 Attachment File: ចុច “Select file” បើមានឯកសារ
តំរូវជា PDF (ប្រសិនបើមាន)

5 Save to favorite: ចុច ដើម្បីរក្សាទុក (តាមតម្រូវការ)

6 ចុច “ដាក់ស្នើ”

Retail Internet Banking

Transfer to Other Bank via Fast Payment

Transaction List

Select your account 1

0001-04702598-17 KHQ 630619486000	0001-04702598-08 USD 19639680	0001-04702598-04 THB 17973622830	0001-04702598-05 EUR 522160	0001-04702598-06 VND 939678488
--------------------------------------	----------------------------------	-------------------------------------	--------------------------------	-----------------------------------

0001-04702598-97
AUD 1252026

Beneficiary Details 2

Beneficiary Bank *
Asia Pacific Development Bank Plc

To Account No. *
000002400

To Account Name *
LEANG MENG LANG

Transaction Details 3

Transfer Amount *
10,000.00 KHR

Fee By
Sender

Transfer Type
Immediate

Purpose *
FAST TRANSFER

Attachment File 4

Select file

5 You can only upload PDF file. Maximum allowed file size is 7 MB.



6 Save to favorite

Maximum transfer amount per transaction: 40,000,000.00 KHR

Submit

1 សូមពិនិត្យឲ្យបានត្រឹមត្រូវមុនពេលចុចយល់ព្រម

2 បន្ទាប់ចុច ➡ “Confirm”

Retail Internet Banking   English ▾

Transfer to Other Bank via Fast Payment - Details


Account No.	: KHR 00010470259117
Account Name	: Leng Sokla
To Account No.	: 000002420
To Account Name	: LEANG MENGLANG
Beneficiary Details	: Asia-Pacific Development Bank Plc
Transfer Amount	: KHR 10,000.00
Fee By	: Sender
Fast Payment Fee	: KHR 4,000.00
Total Debit Amount	: KHR 14,000.00
Transfer Type	: Immediate
Purpose	: FAST TRANSFER
Transaction Date	: 22-Nov-2023 14:35:15

← Back **✓ Confirm**

For Two-Factor ACLEDA Authentication


a

សូមចុចលើ
"Notification"




b

សូមបញ្ចូលកូដ PIN
បន្ទាប់មកចុច "LOGIN"




c

សូមចុច "Approve"



d

សូមចុច "OK"



1 ប្រតិបត្តិការរបស់អ្នកត្រូវបានដាក់បញ្ចូលដោយជោគជ័យ

The screenshot displays the 'Retail Internet Banking' interface. At the top, there is a header with the title 'Retail Internet Banking', a user profile icon, a grid icon, and the language 'English'. Below the header, a green success message is shown: 'SUCCESS Your transaction has been submitted successfully', with a circled '1' next to it. Below the message, there is a section titled 'Transfer to Other Bank via Fast Payment - List' and a search bar. A table of transactions is displayed below, with a circled '2' next to the 'Action' column header. A callout box points to the 'Action' column, containing the text: 'សូមចុចសញ្ញា “☑” ដើម្បីពិនិត្យមើលប្រតិបត្តិការផ្ទេរប្រាក់ លម្អិត'.

Transaction No.	Transaction Date	From Account No.	To Account No.	Beneficiary name	Transfer Amount	Fee Amount	Beneficiary Details	Transfer Type	Status	Action
RFP2352600001	22-Nov-2023 14:35:15	KHR 0001-04702591-17	000002420	LEANG MENGLANG	10,000 KHR	4,000 KHR	Asia-Pacific Development Bank Plc	Immediate	Successful	☑